

ផលិតផលធានារ៉ាប់រងបន្ថែម
អត្ថប្រយោជន៍លើកលែងបុព្វលាភ
ធានារ៉ាប់រងលើការការពារអាយុជីវិត
(ម្ចាស់បណ្ណសន្យារ៉ាប់រង)



តើអ្វីទៅជា អត្ថប្រយោជន៍លើកលែងបុព្វលាភធានារ៉ាប់រងលើការការពារ អាយុជីវិត (ម្ចាស់បណ្ណសន្យារ៉ាប់រង)?

អត្ថប្រយោជន៍លើកលែងបុព្វលាភធានារ៉ាប់រងលើការការពារអាយុជីវិត (ម្ចាស់បណ្ណសន្យារ៉ាប់រង) គឺជា ផលិតផលធានារ៉ាប់រងបន្ថែម ដែលផ្តល់ការការពារ ដោយមិនតម្រូវឱ្យបង់បុព្វលាភធានារ៉ាប់រង ដោយសារម្ចាស់បណ្ណសន្យារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ខណៈ ពេលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព ដោយបុព្វលាភធានារ៉ាប់រងទាំងអស់ដែលមាននាពេល អនាគតនឹងត្រូវបានលើកលែង ហើយបណ្ណសន្យារ៉ាប់រងនឹងបន្តមានសុពលភាព រហូតដល់កាល បរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង។

អាយុដែលអាចទទួលបានការធានារ៉ាប់រង

អាយុអប្បបរមា៖ 18 ឆ្នាំ	អាយុអតិបរមា៖ 60 ឆ្នាំ
------------------------	-----------------------

រយៈពេលនៃការធានារ៉ាប់រង


រយៈពេលនៃការធានារ៉ាប់រងរបស់ផលិតផលធានារ៉ាប់រងបន្ថែមនេះ គឺអនុលោមទៅតាមរយៈពេលនៃ ការបង់បុព្វលាភធានារ៉ាប់រងនៃគម្រោងធានារ៉ាប់រងមូលដ្ឋាន ឬផលិតផលធានារ៉ាប់រងបន្ថែមណា មួយដែលផលិតផលធានារ៉ាប់រងបន្ថែមនេះបានភ្ជាប់ជាមួយ។

តើផលិតផលធានារ៉ាប់រងបន្ថែមនេះមានដំណើរការយ៉ាងការដូចម្តេច?

ឧទាហរណ៍៖

លោក ភត្រា អាយុ 35 ឆ្នាំ ជាឪពុកម្នាក់ដែលយកចិត្តទុកដាក់ខ្លាំងចំពោះកូនស្រី។ ក្នុងនាមជាម្ចាស់បណ្ណសន្យារ៉ាប់រងរបស់កូនស្រីគាត់ គាត់ដឹងថាប្រសិនបើមានរឿងអកុសលណាមួយកើតមកលើរូបគាត់ ហើយមិនអាចបន្តបង់បុព្វលាភធានារ៉ាប់រងបាន បណ្ណសន្យារ៉ាប់រងរបស់កូនស្រីអាចនឹងត្រូវបញ្ចប់ និងប៉ះពាល់ដល់អនាគតរបស់នាងដែលគាត់ខិតខំរៀបចំទុកជាមុន។

ដូច្នេះ លោក ភត្រា បានជ្រើសរើសផលិតផលធានារ៉ាប់រងបន្ថែម អត្ថប្រយោជន៍លើកលែងបុព្វលាភ ធានារ៉ាប់រងលើការការពារអាយុជីវិត (ម្ចាស់បណ្ណសន្យារ៉ាប់រង) ដែលធានាថាបណ្ណសន្យារ៉ាប់រង របស់កូនស្រីនៅតែបន្តទោះបីជាមានរឿងអកុសលណាមួយកើតមកលើខ្លួនគាត់ក៏ដោយ។



ករណីមិនធានាចំពោះករណីមរណភាព

- 1. ការសម្លាប់ខ្លួន ឬ ប៉ុនប៉ងសម្លាប់ខ្លួន ទោះបីជាម្ចាស់បណ្ណសន្យារ៉ាប់រងស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬ មិនប្រក្រតីក៏ដោយ ក្នុងរយៈពេល ពីរ (2) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង ឬ កាលបរិច្ឆេទផ្តល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ (ករណីមិនធានានេះ នឹងមិនអនុវត្តឡើយបន្ទាប់ពីរយៈពេលពីរ (2) ឆ្នាំ ដែលបានលើកឡើងខាងលើ) ឬ
- 2. ការប្រព្រឹត្ត ឬ ប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬ អ្នកត្រូវបានធានារ៉ាប់រង។

ករណីមិនធានាចំពោះករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

- 1. ការប៉ុនប៉ងសម្លាប់ខ្លួន ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬ បង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីជាម្ចាស់បណ្ណសន្យារ៉ាប់រងស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
- 2. ការប្រព្រឹត្ត ឬ ប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬ អ្នកត្រូវបានធានារ៉ាប់រង ឬ
- 3. ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិតដែលស្របតាមបទប្បញ្ញត្តិច្បាប់មានជាធរមាន ឬ
- 4. សង្គ្រាម ឬ អំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្គ្រាម (បើទោះជាត្រូវបានប្រកាស ឬ មិនប្រកាសក៏ដោយ) ឬ កុបកម្ម ឬ ការបះបោរ ឬ ចលាចលសង្គម ឬ កូដកម្ម ឬ សកម្មភាពភេរវកម្ម បើទោះបីជាម្ចាស់បណ្ណសន្យារ៉ាប់រងបានចូលរួម ឬ មិនចូលរួមក្នុងអំពើទាំងនោះក្តី។



អាស័យដ្ឋាន:

អគារ ជីខេ សេនត្រីល លេខ 159 ជាន់ទី 14 ផ្លូវលេខ 289 សង្កាត់បឹងកក់ 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ

 1800 211 211 (ទូរសព្ទឥតគិតថ្លៃ)  www.manulife.com.kh  www.facebook.com/ManulifeKH